

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2021

ទំនាក់ទំនង ៖ Jane Grobaty, មន្ត្រីព័ត៌មានសហគមន៍, ឧទ្យានឡងប៊ិច, ការកំសាន្ត និងកំពង់ផែកំសាន្ត, 562.570.3233, Jane.Grobaty@longbeach.gov

សហភាពឥណទាន សៅលែន (Southland Credit Union) បានផ្តល់អំណោយឈុតកុំព្យូទ័រ ដល់នាយកដ្ឋានឧទ្យាន ការកំសាន្ត និង សមុទ្រ នៃសាលាក្រុងឡងប៊ិច អំណោយ ជាប្រយោជន៍ ជូនកម្មវិធីកំសាន្ត សម្រាប់យុវជន និងជនវ័យចាស់ របស់សាលាក្រុង

ឡងប៊ិច, CA - សហភាពឥណទាន សៅលែន (Southland Credit Union) បានផ្តល់អំណោយឈុតកុំព្យូទ័រ រួមទាំង បរិក្ខារ និងកម្មវិធីប្រតិបត្តិការ (software) ក្នុងតម្លៃជាង \$100,000 ជូនសាលាក្រុងឡងប៊ិច [នាយកដ្ឋាន ឧទ្យាន ការកំសាន្ត និង សមុទ្រ \(PRM\)](#) ដែលគាំទ្រ កម្មវិធីយុវជន ក្រោយពេលសិក្សា និង កម្មវិធីជនវ័យចាស់ ព្រមទាំង កម្មវិធីមជ្ឈមណ្ឌលសិក្សាសហគមន៍ របស់ក្រុង ។

ប្រធាន ប្រែន ដេននីស (Brent Dennis) ប្រធាននាយកដ្ឋានឧទ្យាន ការកំសាន្ត និង សមុទ្រ បានលើកឡើងថា «ដៃគូ ដូចសហភាពឥណទាន សៅលែន (Southland Credit Union) នេះ ផ្តល់ការគាំទ្រ ដ៏មានតម្លៃ ដល់ កម្មវិធី PRM និងដល់សមត្ថភាព របស់នាយកដ្ឋាន ដើម្បីបម្រើជូនសហគមន៍ ឱ្យបានល្អបំផុត ។» «អំណោយរបស់ពួកគេ នឹងបង្កើតជាផលជះ វិជ្ជមាន ទៅលើយុវជន នៅមូលដ្ឋាន ។»

ឈុតកុំព្យូទ័រ មានផ្តល់ជាអំណោយនេះ រួមមាន ម៉ូនីទ័រ, ក្តារវាយអក្សរ, និង អង្កប៉ាស៊ីនហាត ជ្រាយ (hard drives) ជាង 200 គ្រឿង, ព្រមទាំង កម្មវិធីប្រតិបត្តិការ (software) មានអាជ្ញាប័ណ្ណ ចំនួន 10 ដែលស្ថិត ក្នុងដំណើរការចែកចាយ ទៅតាមមជ្ឈមណ្ឌលសហគមន៍ របស់ក្រុង ដែលផ្តល់ជូន កម្មវិធីកំសាន្ត ។

ឈុតអំណោយនេះ ជាផ្នែកនៃ កិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ របស់ ក្នុងការគាំទ្រ ដល់សហគមន៍ ឡងប៊ិច ។ ថម លែន (Tom Lent) ប្រធាន និង នាយកប្រតិបត្តិ របស់សហភាពឥណទាន សៅលែន (Southland Credit Union) បានគូសបញ្ជាក់ថា «នៅសហភាពឥណទាន សៅលែន (Southland Credit Union), យើងខ្ញុំប្តេជ្ញាប្រកាន់ខ្ជាប់ទស្សនវិជ្ជា «ពលរដ្ឋជួយពលរដ្ឋ» ហើយយើងខ្ញុំមានកិត្តិយសណាស់ ដែលមានឱកាសធ្វើជាដៃគូ របស់សាលាក្រុងឡងប៊ិច ក្នុងលក្ខណៈដែលនឹងមានផលជះ វិជ្ជមាន ចំពោះ សហគមន៍ឡងប៊ិច ។» «ក្នុងនាមជាអ្នកមានដើមកំណើត នៅឡងប៊ិច ខ្ញុំសង្ឃឹមថា សៅលែន (Southland) នឹងបង្កើតភាពជាដៃគូ ដ៏យូរអង្វែង ជាមួយសាលាក្រុងឡងប៊ិច ។»

ឈុតកុំព្យូទ័រនេះ នឹងមានផ្តល់ជូន នាពេលក្រោយទៀត សម្រាប់យុវជន និងជនវ័យចាស់ ដែលបានចុះ ឈ្មោះចូលរួម[កម្មវិធីក្រោយពេលសិក្សា](#), [កម្មវិធីយុវជន](#) និង [កម្មវិធីជនវ័យចាស់](#) របស់ក្រុង ព្រមទាំងកម្ម វិធីសិក្សា និងសកម្មភាពនានា តាមអ៊ិនធឺណែត តាមរយៈមណ្ឌលសិក្សាសាមគ្គី ឡងប៊ិច ។

អំពីទីក្រុងឡងប៊ិច

មានប្រជាជនប្រមាណ 480,000 នាក់ សាលាក្រុងឡងប៊ិច ដែលបានទទួលបានពានរង្វាន់ និងច្នៃប្រឌិត ថ្មីជាច្រើន បានផ្តល់ជូននូវភាពសំបូរបែបនៃពិភពលោកនៃទីក្រុងធំមួយ ខណៈពេលដែលរក្សាបាននូវ លក្ខណៈភាពជាបុគ្គល និងមានចម្រុះដោយភូមិសាស្ត្រផ្សេងៗគ្នាផ្តុំគ្នានៅតាមបណ្តោយឆ្នេរសមុទ្រ California។ ក្នុងនាមជាទីក្រុងដែលផ្តល់សេវាកម្មពេញលេញ, ទីក្រុងឡងប៊ិច ជាទីតាំងនៃសារមន្ទីរ និង មហោស្រពជាច្រើន ដូចជា Queen Mary, Aquarium of the Pacific, និងមានកន្លែងជាច្រើនទៀត មណ្ឌលសាលារៀនដែលត្រូវបានគេវាយតម្លៃខ្ពស់, អាកាសយានដ្ឋានឡងប៊ិច និងកំពង់ផែឡងប៊ិច។ ទី ក្រុង ក៏មានសាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលត្រូវបានគេវាយតម្លៃខ្ពស់, មានកន្លែងកសិដ្ឋាន ចិញ្ចឹមសត្វជាប្រវត្តិសាស្ត្រពិរកន្លែង, មន្ទីរពេទ្យជំងឺកន្លែង, ទីវាលហ្វឹកហាត់វាយកូនហ្គោលប្រាំ កន្លែង, សួន ច្បារ 171, ឆ្នេរសមុទ្ររាប់សិបម៉ាយល៍, កំពង់ផែសម្រាប់លំហែកំសាន្តជាច្រើនកន្លែង, និងកន្លែងផ្លូវជិះ កង់។

សម្រាប់ព័ត៌មានបន្ថែមទៀត អំពីទីក្រុងឡងប៊ិច សូមចូលទៅ <http://longbeach.gov/> ។ សូមតាមយើង ខ្ញុំ នៅលើបណ្តាញសង្គមដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតនានា ៖ [Facebook](#), [Twitter](#), [Instagram](#) និង [YouTube](#) ។

អំពីឧទ្យានឡងប៊ិច ការកំសាន្ត និងកំពង់ផែកំសាន្ត

នាយកដ្ឋាន ឧទ្យាន ការកំសាន្ត និងសមុទ្រ ឡងប៊ិច (PRM) ត្រូវបានគេទទួលស្គាល់សម្រាប់ឧត្តមភាព ក្នុងការអនុវត្តការគ្រប់គ្រងនិងកម្មវិធីដោយទទួលបានពានរង្វាន់មេដាយមាសនៃឧទ្យានជាតិ និង កំសាន្ត ចំនួនបួនដង។ PRM ផ្តល់នូវកម្មវិធីកម្សាន្តនិងសេវាកម្មដល់ពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើ អោយប្រសើរឡើងនូវគុណភាពជីវិតនៅឡងប៊ិច។ PRM ថែរក្សាឧទ្យានចំនួន 171 កន្លែងដែលមាន មជ្ឈមណ្ឌលសហគមន៍ចំនួន 26 កន្លែង, 320 វ៉ែនទីក្លាទូលាយ និងឆ្នេរសមុទ្រ 6,1 ម៉ាយល៍ អនុវត្ត ផែនការបើកលំហនៃទីក្រុងផ្តល់នូវការកម្សាន្តដើម្បីបំពេញតំរូវការសហគមន៍ផ្សេងៗគ្នា ថែរក្សាកំពង់ផែ កំសាន្តសាធារណៈ និងផ្តល់នូវសុវត្ថិភាព និងការប្រព្រឹត្តចំពោះសត្វដល់សាធារណៈ។

សម្រាប់ព័ត៌មាន បន្ថែមទៀតអំពីឧទ្យាន ការកំសាន្ត និងសមុទ្រ ឡងប៊ិច សូមចូលទៅ longbeach.gov/park ។ តាមដានពួកយើងនៅលើសង្គមដើម្បីទទួលបានព័ត៌មានថ្មីៗ [Facebook](#), [Twitter](#), [Instagram](#) និង [YouTube](#)។

អំពីសហភាពឥណទាន សៅលែន (Southland Credit Union)

សហភាពឥណទាន សៅលែន (Southland Credit Union) គឺជា សហភាពឥណទាន មានតម្លៃ \$981 លាន ដែលបម្រើសេវាជូន សមាជិក ចំនួន 60,000 នាក់ នៅខោនធី អូរ៉ង់ និងខោនធីឡូស អែនធីឡេស ។ ទី តាំងសាខានានា ស្ថិតក្នុងឡងប៊ិច នៅអាសយដ្ឋានលេខ 2250 មហាវិថី អែន ប៊ែលផ្លោវើ (N Bellflower), ឡូស អាឡាមីតូស, ដោនធី, ខាសន, សាន់តា ម៉ូនីកា, មណ្ឌលសុខភាព សេន ចន និង អគារសហព័ន្ធ ឡូស អែនធីឡេស នៅទីប្រជុំជន ឡូស អែនធីឡេស ។ ដោយប្រតិបត្តិការជា សហការហិរញ្ញវត្ថុ មិនរកប្រាក់ ចំណេញ, សៅលែន (Southland) ប្តេជ្ញាផ្តល់ជូន សមាជិករបស់យើងខ្ញុំ នូវដំណោះស្រាយហិរញ្ញវត្ថុ លក្ខណៈ ពិសេស ច្បាស់លាស់ និងប្រកបដោយនវានុវត្តន៍ ដែលបម្រើជូនដោយសេវាសៅលែនផ្ទាល់ ក្នុងលក្ខណៈ ឯក ។ សម្រាប់ព័ត៌មាន បន្ថែមទៀត សូមចូលទៅ <http://www.southlandcu.org/> ។